



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
លេខ.....០៤៩.....អ.ស.ហ.វ.ប

ប្រកាស
ស្តីពី

ការអនុញ្ញាតលើការវិនិយោគសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការ តែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨១៤/០២១ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការធានារ៉ាប់រង
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០០៧/០២៨ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០២ ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីបរិច្ចាគបាលកិច្ច
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៤១៦/០០៦ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម

- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៦/០៣៥ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៧
- បានឃើញអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- បានឃើញអនុក្រឹត្យលេខ ២៧៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការធានារ៉ាប់រង
- យោងតាមការអនុម័តនៃសម័យប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នាថ្ងៃទី១២ ខែតុលា គ.ស. ២០២២

សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

ប្រការ១ .-

ប្រកាសនេះ មានគោលបំណងកំណត់ការអនុញ្ញាតលើការវិនិយោគសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ដើម្បីធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យសកម្ម និងការបំពេញកាតព្វកិច្ចបំណុលរបស់ក្រុមហ៊ុនធានារ៉ាប់រង។

ប្រការ២ .-

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងបន្ត និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ៣ .-

វាក្យសព្ទដែលប្រើនៅក្នុងប្រកាសនេះ មាននិយមន័យដូចខាងក្រោម ៖

- **មូលនិធិវិនិយោគ** សំដៅដល់មូលនិធិដែលក្រុមហ៊ុនធានារ៉ាប់រងមានលើសពីសមតុល្យតម្រូវនៃដើមទុនអប្បបរមា ដូចមានកំណត់ដោយបទប្បញ្ញត្តិជាធរមាន
- **មូលបត្រ** សំដៅដល់មូលបត្រកម្មសិទ្ធិ មូលបត្ររដ្ឋ ឬសញ្ញាបណ្ណសាជីវកម្មដែលបោះផ្សាយលក់ជាសាធារណៈ ឬប្រភេទមូលបត្រផ្សេងទៀត ដោយអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- **អចលនទ្រព្យ** សំដៅដល់ដី អគារ ឬផ្នែកមួយនៃអគារ ឬទាំងពីរ និងសំណង់ផ្សេងៗដែលសងភ្ជាប់នឹងដី ដែលកាន់កាប់ដោយម្ចាស់ ឬភតិកៈក្រោមភតិសន្យាហិរញ្ញវត្ថុ
- **បរិយាកាស** សំដៅដល់ទ្រព្យសម្បត្តិ ឬមូលនិធិដែលបានផ្ទេរទៅឱ្យបរិយាកាសគ្រប់គ្រងនិងចាត់ចែងសម្រាប់ជាប្រយោជន៍ដល់អត្តតាហកៈ តាមលក្ខខណ្ឌដែលកំណត់ដោយលិខិតបរិយាកាសកិច្ចឬបទប្បញ្ញត្តិជាធរមាន

- **ក្រុមហ៊ុនធានារ៉ាប់រង** សំដៅដល់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងបន្ត និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច
- **ទ្រព្យសកម្មវិនិយោគ** សំដៅដល់ទ្រព្យសកម្មរយៈពេលខ្លី និងរយៈពេលវែងដែលក្រុមហ៊ុនធានារ៉ាប់រងទទួលបានការអនុញ្ញាតឱ្យធ្វើការវិនិយោគ។

ជំពូកទី២

ការអនុញ្ញាតលើការវិនិយោគ

ប្រការ៤ .-

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវបានអនុញ្ញាតឱ្យវិនិយោគមូលនិធិវិនិយោគប្រចាំឆ្នាំលើទ្រព្យសកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖

- ១_ មូលបត្រ មិនឱ្យលើសពី ៦០% ។ ចំនួនភាគរយនៃការវិនិយោគលើប្រភេទផលិតផលមូលបត្រនីមួយៗ ត្រូវកំណត់ដោយ **ន.ធន.ក.** ។ ចំពោះសញ្ញាបណ្ណសាជីវកម្ម ត្រូវមានចំណាត់ថ្នាក់អប្បបរមាកម្រិត **B** ឬសមមូល ដែលផ្តល់ដោយភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ជាតិ ឬអន្តរជាតិ ឬមានការអនុញ្ញាតដោយឡែកពី **ន.ធន.ក.** នៅពេលទិញ។ នៅពេលដែលចំណាត់ថ្នាក់នៃសញ្ញាបណ្ណធ្លាក់ក្រោមកម្រិត **B** ក្រុមហ៊ុនត្រូវជូនដំណឹងមក **ន.ធន.ក.** ដោយបញ្ជាក់ថាសញ្ញាបណ្ណត្រូវបានលក់ ឬនឹងត្រូវលក់ចេញ
- ២_ អចលនទ្រព្យ មិនឱ្យលើសពី ២០% ដោយមិនរាប់បញ្ចូលអចលនទ្រព្យដែលជាទ្រព្យ និងបរិក្ខាររបស់ក្រុមហ៊ុន
- ៣_ បរធន មិនឱ្យលើសពី ២០%
- ៤_ ទុនវិនិយោគដោយផ្ទាល់ក្នុងទម្រង់ជាម្ចាស់ភាគហ៊ុន ក្នុងក្រុមហ៊ុនមួយផ្សេងទៀតដែលប្រកបអាជីវកម្មក្រៅវិស័យធានារ៉ាប់រង ក្នុងលក្ខខណ្ឌដែលការវិនិយោគនេះមិនត្រូវលើសពី ៦% នៃមូលនិធិវិនិយោគរបស់សាមីក្រុមហ៊ុន ហើយការវិនិយោគនេះ ត្រូវមានទំហំចាប់ពី ២០% ឡើង នៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលជាកម្មវត្ថុនៃការវិនិយោគ
- ៥_ ប្រាក់បញ្ញើក្នុងធនាគារពាណិជ្ជក្នុងស្រុក មិនឱ្យលើសពី ៣០% ក្នុងធនាគារពាណិជ្ជមួយ
- ៦_ ទុនវិនិយោគផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ ត្រូវស្នើសុំការអនុញ្ញាតដោយឡែកពី **ន.ធន.ក.** ។

ប្រការ៥ .-

មូលនិធិវិនិយោគប្រចាំឆ្នាំរបស់ក្រុមហ៊ុនធានារ៉ាប់រង ត្រូវបានគណនាដោយបូកសមតុល្យសាច់ប្រាក់ និងទ្រព្យសកម្មវិនិយោគក្នុងឆ្នាំចុងក្រោយ ជាមួយមូលនិធិព្យាករណ៍សម្រាប់វិនិយោគក្នុងឆ្នាំអនុវត្ត។

ប្រការ៦ ..

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវវិនិយោគលើទ្រព្យសកម្មវិនិយោគក្រោមឈ្មោះរបស់ក្រុមហ៊ុន។

ប្រការ៧ ..

វិធីសាស្ត្រនៃការវាយតម្លៃទ្រព្យសកម្មវិនិយោគទាំងអស់របស់ក្រុមហ៊ុនធានារ៉ាប់រង ត្រូវផ្អែកលើវិធីសាស្ត្រកំណត់ដោយស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ប្រការ៨ ..

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវបង្កើតនិងតែងតាំងគណៈកម្មាធិការវិនិយោគរបស់ក្រុមហ៊ុន ដោយមានការសម្រេចពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ក្នុងរយៈពេលយ៉ាងយូរ ១២ (ដប់ពីរ) ខែ បន្ទាប់ពីថ្ងៃដែលទទួលបានអាជ្ញាបណ្ណអាជីវកម្មធានារ៉ាប់រង។

ប្រការ៩ ..

គណៈកម្មាធិការវិនិយោគត្រូវមានសមាសភាពយ៉ាងតិចចំនួន ៥(ប្រាំ)រូប រួមមាន៖ អភិបាលមិនប្រតិបត្តិ ២រូបដែលក្នុងនោះ ១រូបជាអភិបាលឯករាជ្យ អគ្គនាយកឬនាយកហិរញ្ញវត្ថុ ១រូប អ្នកជំនាញគណនាបុព្វលាភធានារ៉ាប់រង ១រូប និងបុគ្គលិកទទួលបន្ទុកការវិនិយោគ ១រូប។ ប្រធានគណៈកម្មាធិការវិនិយោគ ត្រូវតែជាអភិបាលឯករាជ្យ។ ករណីក្រុមហ៊ុនមិនទាន់មានអ្នកជំនាញគណនាបុព្វលាភធានារ៉ាប់រង ក្រុមហ៊ុនអាចតែងតាំងនាយកហិរញ្ញវត្ថុជំនួសបាន។

ប្រការ១០ ..

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវជូនដំណឹងមក **ន.ធន.ក.** ករណីមានការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការវិនិយោគ ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃប្រតិទិន បន្ទាប់ពីទទួលបានការសម្រេចពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។

ប្រការ១១ ..

- គណៈកម្មាធិការវិនិយោគ មានតួនាទី និងភារកិច្ចចម្បងដូចខាងក្រោម៖
- ក_រៀបចំគោលការណ៍វិនិយោគ ដោយធានាបានថា ការវិនិយោគទាំងនេះប្រកបដោយសុវត្ថិភាពសន្តិសុខភាព និងពិពិធកម្ម
- ខ_រៀបចំផែនការវិនិយោគ ៣ឆ្នាំរំកិល
- គ_ពិនិត្យនិងតាមដានសកម្មភាពវិនិយោគ
- ឃ_វាយតម្លៃលទ្ធផលនៃការវិនិយោគ
- ង_គ្រប់គ្រងប្រសិទ្ធភាពនៃការប្រើប្រាស់ទ្រព្យសកម្ម ដើម្បីបំពេញកាតព្វកិច្ចរបស់ក្រុមហ៊ុន

ច_ រាយការណ៍អំពីលទ្ធផលវិនិយោគប្រចាំត្រីមាស និងប្រចាំឆ្នាំ ជូនក្រុមប្រឹក្សាភិបាល
ឆ_ ពិនិត្យវាយតម្លៃឡើងវិញលើគោលការណ៍វិនិយោគជាប្រចាំ និងផ្តល់អនុសាសន៍លើការកែតម្រូវ
គោលការណ៍វិនិយោគដើម្បីធានាអនុលោមភាពទៅនឹងបទប្បញ្ញត្តិជាធរមាន។

ប្រការ១២ ..

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវរៀបចំគោលការណ៍វិនិយោគរបស់ក្រុមហ៊ុនដោយមានការសម្រេចពី
ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន និងត្រូវស្នើសុំការអនុញ្ញាតលើគោលការណ៍វិនិយោគមក **ន.ធន.ក** ក្នុងរយៈពេល
យ៉ាងយូរ ៩០ (កៅសិប) ថ្ងៃ នៃថ្ងៃប្រតិទិន បន្ទាប់ពីទទួលបានការអនុញ្ញាតបង្កើតគណៈកម្មាធិការវិនិយោគ
ពី **ន.ធន.ក** ។ គោលការណ៍វិនិយោគនេះ ត្រូវមានព័ត៌មាន ជាអាទិ៍ អំពីការគ្រប់គ្រងសំនៀតវិនិយោគ ការ
គ្រប់គ្រងទ្រព្យសកម្មនិងបំណុល ការគ្រប់គ្រងហានិភ័យនៃការវិនិយោគ ការគ្រប់គ្រងហានិភ័យសន្តិសុខភាព
ការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីក
សាយភាយអាវុធមហាប្រល័យ និងការគ្រប់គ្រងហានិភ័យផ្សេងៗទៀត។

ប្រការ១៣ ..

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវស្នើសុំការអនុញ្ញាតមក **ន.ធន.ក** ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ
នៃថ្ងៃប្រតិទិន ក្នុងករណីមានការផ្លាស់ប្តូរ ឬកែប្រែគោលការណ៍វិនិយោគ បន្ទាប់ពីទទួលបានការសម្រេចពី
ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។

ប្រការ១៤ ..

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវរៀបចំនិងផ្តល់ផែនការវិនិយោគ ៣ (បី) ឆ្នាំរំកិល ដោយមានការសម្រេចពី
ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ជូន **ន.ធន.ក** ឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ រៀងរាល់ឆ្នាំ។ ផែនការវិនិយោគ
ត្រូវមានព័ត៌មាន ជាអាទិ៍ អំពីការព្យាករណ៍ប្រភេទទ្រព្យសកម្មវិនិយោគ ការព្យាករណ៍ផលវិនិយោគរំពឹង
ទុកតាមប្រភេទទ្រព្យសកម្មវិនិយោគ និងការព្យាករណ៍លំហូរសាច់ប្រាក់សុទ្ធប្រចាំឆ្នាំរបស់ក្រុមហ៊ុន។

ប្រការ១៥ ..

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវផ្តល់របាយការណ៍វិនិយោគប្រចាំឆ្នាំ ដោយមានការសម្រេចពីក្រុមប្រឹក្សាភិបាល
របស់ក្រុមហ៊ុន មក **ន.ធន.ក** ឱ្យបានមុនថ្ងៃទី៣១ ខែមករា នៃឆ្នាំបន្ទាប់ ក្នុងទម្រង់តាមការកំណត់របស់ **ន.ធន.ក** ។

ប្រការ១៦ ..

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវស្នើសុំការឯកភាពលើសំនៀតវិនិយោគជាក់ស្តែង ដោយមានការសម្រេចពី
ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មក **ន.ធន.ក** ឱ្យបានមុនថ្ងៃទី៣១ ខែមករា នៃឆ្នាំបន្ទាប់ ក្នុងករណីលទ្ធផល
ប្រចាំឆ្នាំនៃការអនុវត្តផែនការវិនិយោគរបស់ក្រុមហ៊ុន បង្ហាញថា ក្រុមហ៊ុនមានមូលនិធិវិនិយោគប្រចាំឆ្នាំ
ជាក់ស្តែងតិចជាងមូលនិធិវិនិយោគក្នុងផែនការ និងមិនអនុលោមតាមប្រការ៤។

ប្រការ១៧ ..

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវផ្តល់របាយការណ៍វិនិយោគប្រចាំត្រីមាស មក **ន.ប.ក.** ឱ្យបានមុនថ្ងៃទី១៥ នៃខែទី១ នៃត្រីមាសបន្ទាប់ ក្នុងទម្រង់តាមការកំណត់របស់ **ន.ប.ក.** ។

ប្រការ១៨..

ក្រុមហ៊ុនធានារ៉ាប់រង ត្រូវរាយការណ៍មក **ន.ប.ក.** ក្នុងរយៈពេលយ៉ាងយូរ ១៥ (ដប់ប្រាំ) ថ្ងៃ នៃថ្ងៃប្រតិទិន បន្ទាប់ពីទទួលបានព័ត៌មានអំពីព្រឹត្តិការណ៍ណាមួយដែលអាចបង្កជាហានិភ័យ ឬប៉ះពាល់ជាអវិជ្ជមានដល់ការវិនិយោគ។

ជំពូកទី ៣
ទោសប្បញ្ញត្តិ

ប្រការ១៩ ..

ក្រុមហ៊ុនធានារ៉ាប់រង ដែលមិនអនុវត្តតាមបទប្បញ្ញត្តិនៃប្រកាសនេះ ត្រូវទទួលរងវិធានការរដ្ឋបាលពី

ន.ប.ក. ដូចខាងក្រោម៖

- ការព្រមាន
- ការដឹកនាំកែតម្រង់
- ការដាក់កំហិតលើសកម្មភាពអាជីវកម្មធានារ៉ាប់រង
- ការដកហូតអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតជាគោលការណ៍។

ប្រការ២០ ..

ត្រូវផាកពិន័យជាប្រាក់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល ទៅ ១០០ ០០០ ០០០ (មួយរយលាន) រៀល ដោយ **ន.ប.ក.** ចំពោះក្រុមហ៊ុនធានារ៉ាប់រងដែលមិនអនុវត្តតាមចំណុចណាមួយដូចមានចែងក្នុងប្រការ៤ នៃប្រកាសនេះ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ក្រុមហ៊ុននឹងត្រូវទទួលទណ្ឌកម្មខាងវិន័យតាមច្បាប់ស្តីពីការធានារ៉ាប់រងជាធរមាន។

ប្រការ២១ ..

ត្រូវផាកពិន័យជាប្រាក់ពី ១០ ០០០ ០០០ (ដប់លាន) រៀល ទៅ ៥០ ០០០ ០០០ (ហាសិបលាន) រៀល ដោយ **ន.ប.ក.** ចំពោះក្រុមហ៊ុនធានារ៉ាប់រងដែលមិនអនុវត្តតាមខ្លឹមសារដូចមានចែងក្នុងប្រការ៨ នៃប្រកាសនេះ។ ក្នុងករណីយឺតយ៉ាវមានរយៈពេលលើសពី ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃប្រតិទិន ក្រុមហ៊ុនត្រូវទទួលការផាកពិន័យជាប្រាក់ទ្វេដង នៃប្រាក់ផាកពិន័យលើកមុន។

ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ក្រុមហ៊ុននឹងត្រូវទទួលទណ្ឌកម្មខាងវិន័យតាមច្បាប់ស្តីពី ការធានារ៉ាប់រងជាធរមាន។

ប្រការ២២ ..

ត្រូវផាកពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៥ ០០០ ០០០ (ប្រាំលាន) រៀល ដោយ **ន.ប.ក.** ចំពោះក្រុមហ៊ុនធានារ៉ាប់រងដែលមិនអនុវត្តតាមខ្លឹមសារដូចមានចែងក្នុងប្រការ១០ នៃ ប្រកាសនេះ។ ក្នុងករណីយឺតយ៉ាវមានរយៈពេលលើសពី ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃប្រតិទិន ក្រុមហ៊ុនត្រូវ ទទួលការផាកពិន័យជាប្រាក់ទ្វេដងនៃប្រាក់ផាកពិន័យលើកមុន។

ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ក្រុមហ៊ុននឹងត្រូវទទួលទណ្ឌកម្មខាងវិន័យតាមច្បាប់ស្តីពី ការធានារ៉ាប់រងជាធរមាន។

ប្រការ២៣ ..

ត្រូវផាកពិន័យជាប្រាក់ពី ៥ ០០០ ០០០ (ប្រាំលាន) រៀល ទៅ ២០ ០០០ ០០០ (ម្ភៃលាន) រៀល ដោយ **ន.ប.ក.** ចំពោះក្រុមហ៊ុនធានារ៉ាប់រងដែលមិនអនុវត្តតាមខ្លឹមសារដូចមានចែងក្នុងប្រការ១២ ឬប្រការ១៣ ឬប្រការ១៤ ឬប្រការ១៥ ឬប្រការ១៦ ឬប្រការ១៧ ឬប្រការ១៨ នៃប្រកាសនេះ។ ក្នុងករណីយឺតយ៉ាវមាន រយៈពេលលើសពី ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃប្រតិទិន ក្រុមហ៊ុនត្រូវទទួលការផាកពិន័យជាប្រាក់ទ្វេដង នៃប្រាក់ផាកពិន័យលើកមុន។

ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ក្រុមហ៊ុននឹងត្រូវទទួលទណ្ឌកម្មខាងវិន័យតាមច្បាប់ស្តីពី ការធានារ៉ាប់រងជាធរមាន។

ប្រការ២៤ ..

ត្រូវផាកពិន័យជាប្រាក់ពី ១០ ០០០ ០០០ (ដប់លាន) រៀល ទៅ ២០ ០០០ ០០០ (ម្ភៃលាន) រៀល ដោយ **ន.ប.ក.** ចំពោះក្រុមហ៊ុនធានារ៉ាប់រងដែលមិនអនុវត្តតាមខ្លឹមសារដូចមានចែងក្នុងប្រការ៣០ នៃប្រកាសនេះ។ ក្នុងករណីយឺតយ៉ាវមានរយៈពេលលើសពី ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃប្រតិទិន ក្រុមហ៊ុនត្រូវ ទទួលការផាកពិន័យជាប្រាក់ទ្វេដងនៃប្រាក់ផាកពិន័យលើកមុន។

ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ក្រុមហ៊ុននឹងត្រូវទទួលទណ្ឌកម្មខាងវិន័យតាមច្បាប់ស្តីពី ការធានារ៉ាប់រងជាធរមាន។

ប្រការ២៥ ..

ត្រូវផាកពិន័យជាប្រាក់ពី ១០ ០០០ ០០០ (ដប់លាន) រៀល ទៅ ៤០ ០០០ ០០០ (សែសិបលាន) រៀល ដោយ **ន.ប.ក.** ចំពោះក្រុមហ៊ុនធានារ៉ាប់រងដែលមិនអនុវត្តតាមខ្លឹមសារដូចមានចែងក្នុងប្រការ៣១

នៃប្រកាសនេះ។ ក្នុងករណីយឺតយ៉ាវមានរយៈពេលលើសពី ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃប្រតិទិន ក្រុមហ៊ុន ត្រូវទទួលការផាកពិន័យជាប្រាក់ទ្វេដងនៃប្រាក់ផាកពិន័យលើកមុន។

ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ក្រុមហ៊ុននឹងត្រូវទទួលទណ្ឌកម្មខាងវិន័យតាមច្បាប់ស្តីពី ការធានារ៉ាប់រងជាធរមាន។

ប្រការ២៦ ..

បទប្បញ្ញត្តិនៃជំពូកទោល (បទប្បញ្ញត្តិទូទៅ) នៃមាតិកាទី១ (បទប្បញ្ញត្តិទូទៅ) និងជំពូកទោល (ការបង្ខំ ដល់រូបកាយ) នៃមាតិកាទី៣ (ការបង្ខំដល់រូបកាយ) នៃគន្ថីទី៨នៃក្រមនីតិវិធីព្រហ្មទណ្ឌ ត្រូវយកមកអនុវត្ត ក្នុងករណីដែលសេចក្តីសម្រេចអំពីការផាកពិន័យបានចូលជាស្ថាពរ។

ប្រការ២៧ ..

បែបបទ និងនីតិវិធីនៃការចាត់វិធានការរដ្ឋបាល និងការផាកពិន័យដូចមានចែងក្នុងជំពូកនេះ ត្រូវ កំណត់ដោយ **ន.ឆ.ក.** ។

ប្រការ២៨ ..

បុគ្គលដែលរងឥទ្ធិពលដោយផ្ទាល់ពីសេចក្តីសម្រេចរបស់ **ន.ឆ.ក.** ដូចមានចែងក្នុងជំពូកនេះ អាច ប្តឹងតវ៉ាតាមនីតិវិធីដូចមានចែងក្នុងច្បាប់ស្តីពីការធានារ៉ាប់រង។

ប្រការ២៩ ..

វិធានការរដ្ឋបាល និងការផាកពិន័យដូចមានចែងក្នុងជំពូកនេះ មិនរារាំងការអនុវត្តច្បាប់ព្រហ្មទណ្ឌ ជាធរមាន និងដោយមិនទាន់គិតដល់សំណងនៃការខូចខាតផ្សេងទៀត។

ជំពូកទី ៤

អនុប្បញ្ញត្តិ

ប្រការ៣០ ..

ក្រុមហ៊ុនធានារ៉ាប់រងដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំការ ឯកភាពលើសំណុំតវ៉ានិយោគបច្ចុប្បន្នមក **ន.ឆ.ក.** ក្នុងរយៈពេលយ៉ាងយូរ ៣ (បី) ខែ ចាប់ពីថ្ងៃដែលប្រកាស នេះចូលជាធរមាន។

ប្រការ៣១ ..

ក្រុមហ៊ុនធានារ៉ាប់រងដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបង្កើត និង តែងតាំងគណៈកម្មាធិការវិនិយោគ អនុលោមតាមបទប្បញ្ញត្តិនេះ ក្នុងរយៈពេលយ៉ាងយូរ ១២ (ដប់ពីរ) ខែ ចាប់ពីថ្ងៃដែលប្រកាសនេះចូលជាធរមាន។

ប្រការ៣២ ..

ចំពោះអចលនទ្រព្យ ដែលក្រុមហ៊ុនធានារ៉ាប់រងបានទទួលការអនុញ្ញាតឱ្យវិនិយោគមុនពេលប្រកាសនេះចូលជាធរមាន ត្រូវបានអនុញ្ញាតឱ្យរក្សាកម្រិតវិនិយោគនោះ។

**ជំពូកទី ៥
វេទនាបុព្វក្ខន្ធ**

ប្រការ៣៣ ..

ន.ប.ក. អាចចេញគោលការណ៍ណែនាំ អនុលោមតាមច្បាប់ស្តីពីការធានារ៉ាប់រង អនុក្រឹត្យស្តីពីការធានារ៉ាប់រង និងប្រកាសនេះ ដើម្បីសម្រួលដល់ការយល់ដឹង និងការអនុវត្តតាមប្រកាសនេះ។

ប្រការ៣៤ ..

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣៥ ..

អគ្គនាយកនៃ **ន.ប.ក.** ប្រធាននាយកដ្ឋានត្រួតពិនិត្យ គ្រប់ប្រធាននាយកដ្ឋានស្ថិតនៅចំណុះឱ្យ **ន.ប.ក.** និងបុគ្គលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តតាមប្រកាសនេះ តាមភារកិច្ចរៀងខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ **ព្រហស្បតិ៍ ៣ កើត** ខែ **កត្តិក** ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី **២៧** ខែ **តុលា** គ.ស. ២០២២

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ធនាគារជាតិនៃកម្ពុជា
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងយុត្តិធម៌
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ឯកឧត្តម លោកជំទាវជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
“ដើម្បីជូនជ្រាប”
- ដូចប្រការ៣៥
“ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន